

កាសែតអាមេរិកថាកម្ពុជាចុះហត្ថលេខាជាសម្ងាត់ជាមួយចិនរឿង មូលដ្ឋានយោធា បានធ្វើឲ្យអាមេរិកបារម្ភ



រូបឯកសារ៖ កប៉ាល់យោធាចិនចុះចតនៅកំពង់ផែកម្ពុជា បន្ទាប់ពីការហាត់សមរវាងកងយោធាជើងទឹកចិននិងកម្ពុជា នៅខេត្ត
ព្រះសីហនុ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦។ REUTERS/Samrang Pring)

សុខ ខេមរា | VOA Khmer, 22 កក្កដា 2019

បើតាមរបាយការណ៍មួយរបស់កាសែត The Wall Street Journal បានរាយការណ៍មកថាប្រទេសចិនបានចុះហត្ថលេខា
លើកិច្ចព្រមព្រៀងជាសម្ងាត់មួយដើម្បីអនុញ្ញាត ឲ្យកងទ័ពរបស់ខ្លួនប្រើប្រាស់មូលដ្ឋានទ័ពជើងទឹកកម្ពុជានៅជិតចិន
ខណៈដែលរដ្ឋាភិបាលទីក្រុងប៉េកាំងដំណើរការបង្កើនសមត្ថភាពយោធាខ្លួនក្នុងការពិនិត្យមើលពីស្ថិតិលយោធា
នៅជុំវិញពិភពលោក។ នេះបើតាមការអះអាងរបស់មន្ត្រីម្នាក់ដែលធ្វើកិច្ចការរឿងនេះ តែមិនបានប្រាប់ឈ្មោះ។

កាសែត The Wall Street Journal ដែលចេញផ្សាយនៅថ្ងៃអាទិត្យ បានរាយការណ៍បន្ថែមថាកិច្ចព្រមព្រៀងសម្ងាត់នោះ
បានចុះហត្ថលេខាកាលពីនិទាយរដូវកន្លងទៅ តែភាគីទាំងពីរមិនទាន់បានបញ្ចេញឲ្យដឹងជាសាធារណៈនៅឡើយទេ។
កិច្ចព្រមព្រៀងនោះគឺកម្ពុជាផ្តល់ឲ្យភាគីចិននូវសិទ្ធិផ្តាច់មុខ ធ្វើជាមូលដ្ឋានទាហានជើងទឹក ចិនមួយផ្នែកនៅល្បួងសមុទ្រ
ខ្មែរ ហើយនៅជិតព្រលានយន្តហោះធំមួយ ដែលកសាងដោយចិន។ គេគ្មានឃើញការបញ្ជាក់ពីព័ត៌មានលម្អិតទេ តែបើ
តាមកាសែត The Wall Street Journal បានបញ្ជាក់ថាកិច្ចព្រមព្រៀងសេចក្តីព្រាងដែលមន្ត្រីអាមេរិក ដដែលនោះបាន
ឃើញគឺនឹងអនុញ្ញាតឲ្យចិនប្រើជាមូលដ្ឋានយោធារយៈពេល៣០ឆ្នាំ ដាក់ទ័ព ដាក់គ្រឿងសព្វាវុធ កន្លែងចតនាវាជាដើម។

រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងកម្ពុជាបានផ្លាស់ប្តូរលិខិតជាផ្លូវការអំពីរឿងនេះ ដោយ ភាគីកម្ពុជានិងមន្ត្រីរបស់ខ្លួន បដិសេធព័ត៌មានអំពីមូលដ្ឋានយោធាជើងទឹកចិននៅក្នុងប្រទេសកម្ពុជានេះ ក្រោយពីសហរដ្ឋអាមេរិក បានចោទជា សំណួរ និងបង្ហាញពីក្តីបារម្ភ។ មេដឹកនាំកំពូលៗនិងមន្ត្រីយោធាកំពូលៗកម្ពុជាបដិសេធជាសាធារណៈអំពីក្តីបារម្ភរបស់ អាមេរិក ដោយបញ្ជាក់ថាកម្ពុជាជារដ្ឋឯករាជ្យ អធិបតេយ្យ ហើយច្បាប់ កំពូលរបស់ប្រទេសគឺច្បាប់រដ្ឋធម្មនុញ្ញរបស់ខ្លួន មិនអនុញ្ញាតឲ្យមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីខ្លួនឡើយ។

កាសែត The Wall Street Journal បានរាយការណ៍ដែរថា ប្រសិនបើចិនមានមូលដ្ឋានទ័ពជើងទឹកនៅក្នុងឈូងសមុទ្រ ប្រទេសកម្ពុជា នោះចិននឹងមានឥទ្ធិពលខ្លាំងឡើងចំពោះបញ្ហាសេដ្ឋកិច្ច និងមានប្រៀបលើដែនសមុទ្រចិនខាងត្បូងដែល កំពុងមានវិវាទជាមួយប្រទេសមួយចំនួនក្នុងតំបន់អាស៊ាន។

ទោះជាយ៉ាងណាក៏ដោយមន្ត្រីរាជរដ្ឋាភិបាលជាន់ខ្ពស់មួយរូបបានបដិសេធដាច់ខាតចំពោះព័ត៌មាននេះដោយអះអាងថា ៖

«នេះជាព័ត៌មានប្រឌិតដ៏អាក្រក់បំផុតប្រឆាំងជាមួយកម្ពុជា។ គ្មានរឿងបែបនេះកើតឡើងនោះទេ ព្រោះមូលដ្ឋានយោធាបរទេស វាបានប្រឆាំងនឹងរដ្ឋធម្មនុញ្ញរបស់កម្ពុជា។ ម្យ៉ាងទៀត តើកម្ពុជាត្រូវការវត្តមានយោធាចិនលើទឹកដីរបស់ខ្លួនដើម្បីអ្វី? យើងមិនដែលបានពិភាក្សាណាមួយជាមួយមេដឹកនាំចិននោះឡើយ កុំថាឡើយដល់មានចុះហត្ថលេខាលើកិច្ចព្រមព្រៀង។ ល្មមឈប់ប្រើព័ត៌មាន ក្លែងបន្លំអំពីវត្តមានកងទ័ពចិនលើទឹកដីកម្ពុជាដើម្បីប្រឆាំងនឹងយើងហើយ។»